

រតនៈ

RATTANAK



មហាគ្រួសារព្រះសហគមន៍
កាតូលិក
Our Family

ព័ត៌មានព្រះសហគមន៍កាតូលិក ភូមិភាគបាត់ដំបង ប្រចាំខែ មករា កុម្ភៈ ឆ្នាំ ២០១២ លេខ ៣៦

មាតិកា



សុខភាពមាត់ធ្មេញមានសារៈ
សំខាន់ដល់មនុស្សគ្រប់រូប

ទំព័រ ២



បទប្បនេន៤នាក់ ព្រះជាម្ចាស់
គ្រាន់ហៅឱ្យទទួលជំហានទី២

ទំព័រ ៣



អ្នកវិទ្យាសាស្ត្រសំរេចបាន
គោលដៅ

ទំព័រ ៦

សំណាក់ធម៌ធ្វើ អោយអានប្រធាន



ដោយ: អាន ប៊ុនរដ្ឋ

កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១២ នៅព្រះសហគមន៍ កាតូលិក ប៉ៃលិន មានការសំណាក់ធម៌ របស់គ្រូអប់រំជំនឿនៃព្រះសហគមន៍ កាតូលិកបាត់ដំបង។ សំណាក់ធម៌នេះមានការរៀបចំដោយបងស្រី លក្ខិណា ជាអ្នកសម្របសម្រួល ក្នុងក្រុមគ្រូអប់រំជំនឿ និងលោកឪពុក តូតេត បានថ្វាយអភិបូជា នាពេលបញ្ចប់កម្មវិធីសំណាក់ធម៌ផងដែរ។ ក្រុមគ្រូអប់រំជំនឿរបស់ព្រះសហគមន៍ កាតូលិក បាត់ដំបង មានចំនួន១៥នាក់ គិតទាំងអ្នកគ្រូ និងលោកគ្រូ។ ការបង្កើតសំណាក់ធម៌នេះ ក្នុងគោលបំណងចង់ឲ្យលោកគ្រូ អ្នកគ្រូ ទាំងអស់បានស្គាល់គ្នា ទៅវិញទៅមកដោយបានប្រាប់ពីជីវិតរស់នៅ តាំងពីអតីតកាលរបស់ខ្លួនទៅវិញទៅមកទៀតផង។ ក្នុងនោះដែរ បងស្រី លក្ខិណា បានមានប្រសាសន៍ក្នុង..... តទៅទំព័រ ៥

សុខភាពមាត់ធ្មេញមានសារៈសំខាន់ដល់មនុស្សគ្រប់រូប



ដោយ: មុយ សាម៉េត

ជាការពិតណាស់សុខភាពមាត់ធ្មេញពិតជាមានសារៈសំខាន់សម្រាប់យើងគ្រប់គ្នា។ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សានិងសំអាតឲ្យបានគ្រប់ពេល ជៀសវៀងទទួលនូវផលវិបាកដូចជា ឈឺធ្មេញ ដង្កូវស៊ុំធ្មេញ និងមានក្លិនមាត់មិនល្អ។ នេះជាកាតព្វកិច្ចដែលយើងត្រូវថែទាំឲ្យបានល្អ។

កាលពីថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០១២ នៅព្រះសហគមន៍ កាតូលិក បាត់ដំបង មានការព្យាបាលធ្មេញ ដោយឥតគិតថ្លៃជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសកាណាដា។ គោលបំណងនៃការព្យាបាលនេះគឺ ដើម្បីជួយសម្រួលទៅដល់បងប្អូនដែលមានជីវភាពក្រីក្រ ដើម្បីអោយពួកគាត់ទទួលសេវាកម្ម ថែទាំធ្មេញបានល្អ។ ការព្យាបាលនេះមានអ្នកចូលរួមពិនិត្យនិងព្យាបាលធ្មេញប្រមាណ ១៣០នាក់ ដែលមកពីគ្រប់ទីកន្លែងខុសៗគ្នាដូចជា តាហែន

ជុនបូស្នូ មណ្ឌលកុមារកំព្រាអូរដំបងទី២ និងព្រះសហគមន៍ កាតូលិក បាត់ដំបងផងដែរ។ ស្របពេលនោះដែរលោកស្រី ប៊ុនថេង អាយុ៣២ឆ្នាំ ដែលជាមន្ត្រីសម្របសម្រួលរបស់កម្មវិធី kindness in action បានមានប្រសាសន៍ថា “នេះជាលើកទី៦ហើយ ដែលគ្រូពេទ្យស្ម័គ្រចិត្តមកជួយព្យាបាលធ្មេញ និងពិនិត្យសុខភាពដល់បងប្អូន។ ហើយអ្វីដែលប្លែកនោះសំរាប់ឆ្នាំនេះ គឺមានការថយចុះជារៀងរាល់ឆ្នាំ ដែលមកព្យាបាលនេះ ពីព្រោះដោយមានការយល់ដឹងច្រើន អំពីបញ្ហាសុខភាពមាត់ធ្មេញ និងការណែនាំរបស់ពួកយើងទៅគាត់អោយចេះថែទាំ និងសំអាត”។ លោកបានបន្តទៀតថា “ក្នុងការព្យាបាលនេះយើងមានច្រើនផ្នែកដូចជា ប៉ះធ្មេញ ដកធ្មេញ សំអាតធ្មេញ និងពិនិត្យសុខភាពទូទៅផងដែរ ដោយមានសេវាកម្មយ៉ាងពេញលេញដល់បងប្អូន ដែលមកពិនិត្យ

ព្យាបាល”។ ក្នុងនោះអ្នកជំងឺម្នាក់ឈ្មោះ ណុច សៀវលី អាយុ៣៧ឆ្នាំ បានមានប្រសាសន៍ថា “នេះជាលើកទីមួយសម្រាប់ខ្ញុំ ដែលមកព្យាបាលធ្មេញនៅទីនេះ។ សម្រាប់ការព្យាបាលនេះគឺ ពិតជាល្អដល់ខ្ញុំ និងបងប្អូនដែលគ្មានលទ្ធភាពទៅព្យាបាលនៅខាងក្រៅ ដែលចំណាយប្រាក់ច្រើន”។ ស្របពេលនោះដែរអ្នកជំងឺម្នាក់ឈ្មោះ ប៊ុច ឆា អាយុ៤៦ឆ្នាំ បានប្រាប់រតនៈយើងថា “ខ្ញុំមកទីនេះគឺមកដកធ្មេញហើយសម្រាប់ ដំណឹងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ គឺខ្ញុំបានដឹងតាមរយៈពីបងប្អូនរបស់ខ្ញុំប្រាប់ ហើយខ្ញុំក៏មកតាមរយៈពួកគេ។ ខ្ញុំមានចិត្តសប្បាយរីករាយណាស់ដែលមានការព្យាបាលដោយមិនគិតថ្លៃ ខ្ញុំសង្ឃឹមថាពួកគាត់ នឹងមកទីនេះម្តងទៀត”។ ការព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបញ្ចប់ទៅដោយ ភាពល្អប្រសើរ និងមានការគាំទ្រពីសំណាក់បងប្អូន ដែលជាអ្នកជំងឺនឹងមានសង្ឃឹមថា ក្រុមគ្រូពេទ្យនេះ នឹងមកជួយព្យាបាលនៅទីនេះជារៀងរាល់ឆ្នាំ។ សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលមកពីប្រទេសកាណាដា នឹងចុះទៅជួយព្យាបាលដល់បងប្អូន នៅព្រះសហគមន៍ផ្សេងៗទៀតក្នុង ភូមិភាគបាត់ដំបង ដែលមានរយៈពេលពីរថ្ងៃដូចគ្នា។ នេះជាឱកាសមួយដ៏ល្អសំរាប់បងប្អូនដែរមានបញ្ហាធ្មេញ ដែរចង់អោយធ្មេញមានសុខភាពល្អ។

បងប្អូន៨៤នាក់ព្រះជាម្ចាស់ត្រាស់ហៅឱ្យទទួលជំហានទី២



ក្នុងនោះដែរបងប្អូនដែលទទួលជំហានទី២ ម្នាក់ឈ្មោះ ព្រំ រដ្ឋា បាននិយាយថា “ខ្ញុំ បានរៀនអប់រំជំនឿអស់រយៈពេល ប្រាំពីរ ឆ្នាំហើយ ខ្ញុំគិតថាពេលនេះព្រះជាម្ចាស់ បានត្រាស់ហៅខ្ញុំពិតមែន”។ ព្រមគ្នានោះ ដែរ លោកយាយម្នាក់ឈ្មោះ យៀប តាំង អាយុ៨០ឆ្នាំ ដែលមកពីព្រះសហគមន៍ តាអំ បានមានប្រសាសន៍ថា “ខ្ញុំមានជំនឿ លើព្រះជាម្ចាស់ ព្រោះព្រះអង្គបានជួយថែ រក្សាខ្ញុំរហូត ទាំងទុក្ខទាំងសប្បាយ”។ តាម រយៈសម្តីរបស់បងប្អូន ដែលទទួលជំហាន

ដោយ: ធុន ប៊ុនធាន

ក្នុងរដ្ឋអប់រំពិសេសឆ្នាំ“ខ” នៅថ្ងៃ បុណ្យចម្លងនៅព្រះសហគមន៍ កាតូលិក បាត់ដំបង បានរៀបចំពិធីទទួលជំហានទី ២ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២។ បងប្អូនដែល ព្រះជាម្ចាស់បានត្រាស់ហៅ ឲ្យទទួលជំហានទី២នេះ មានចំនួន៨៤ នាក់ ដែលបានមកពីព្រះសហគមន៍ផ្សេងៗគ្នាដូចជា ព្រះសហគមន៍ កំពង់ធំ សៀមរាប តាអំ កំពង់ឃ្លាំង ស្វាយស៊ីសុ- ផុន ប៉ោយប៉ែត ចំណោម ប៉ៃលិន ព្រម ទាំងព្រះសហគមន៍ តាហែនផងដែរ។ ពិធី ទទួលជំហានទី២នេះ ប្រារព្ធឡើងក្នុង គោលបំណង ចង់ឲ្យបងប្អូនដែលរៀនអប់រំ ជំនឿ ចេះរៀបចំចិត្តគំនិត ដើម្បីទទួល ជីវិតថ្មីក្នុងការត្រាស់ហៅនេះ ព្រមទាំងចង់ ឲ្យពួកគេរិះគិត អំពីជីវិតរបស់ព្រះយេស៊ូ ក្នុងរដ្ឋត្រណាមនេះ។ ក្នុងរដ្ឋអប់រំពិសេស

នេះ ព្រះសហគមន៍តែងតែប្រារព្ធពិធី ទទួលជំហាននេះឡើង ជារៀងរាល់ឆ្នាំ។ ក្នុងខណៈពេលនោះលោកអភិបាល គីគេ ហ្វីកាដេដូ បានមានប្រសាសន៍ក្នុងការបក ស្រាយព្រះគម្ពីរថា “ក្នុងរដ្ឋនេះសូមឲ្យបង ប្អូនដែល ទទួលជំហានទី២ទាំង ៨៤នាក់ ចេះអធិដ្ឋានឲ្យបានច្រើន ចេះចែករំលែក នូវអ្វីដែលយើងមាន ដល់អ្នកដទៃព្រមទាំង សេចក្តីស្រឡាញ់ និងចេះតមអាហារ”។

នេះគឺបង្ហាញអំពីជំនឿ ដ៏រឹងមាំរបស់គ្រីស្ទ បរិស័ទ ទៅលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ជាចុងក្រោយនៃពិធីទទួលជំហានទី២ នេះបានបញ្ចប់ទៅដោយល្អប្រសើរ និង មានការថតរូបជុំគ្នាជាមួយលោកអភិបាល ព្រមទាំងលោកបូជាចារ្យ ទុកជាអនុស្សាវរី យ៍ដោយភាពសប្បាយរីករាយ ក្នុងឱកាស ទទួលជំហានទី២ នៃការរៀនអប់រំជំនឿអ្នក ទាំង ៨៤នាក់។



សកម្មភាពរបស់ព្រះសហគមន៍ កាតូលិក ភូមិភាគបាត់ដំបង

បងប្រុស យ៉ុងសិក ត្រលប់ទៅស្រុកកំណើតវិញ



កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ នៅក្នុងព្រះសហគមន៍ កាតូលិកបាត់ដំបង បានរៀបចំពិធីជប់លៀងដើម្បី ជំរាបលាបង ប្រុស យ៉ុងសិក ត្រលប់ទៅប្រទេសកូរ៉េវិញ។ បងប្រុសបានបំពេញ បេសកកម្មជាច្រើនក្នុងការបំរើព្រះសហគមន៍ របស់ព្រះជាម្ចាស់ជា ច្រើនក្នុងប្រទេសខ្មែរ ដូចជា បងប្រុសបានជួយខាងមណ្ឌលសុខ ភាពយ៉ាងល្អប្រសើរ បងប្រុសបានជួយខាងក្រុម SSVP អោយ ដំណើរការទៅមុខបានយ៉ាងល្អ ព្រមទាំងមានភាពទំនាក់ទំនង យ៉ាងល្អ ជាមួយបងប្អូនគ្រីស្ទបរិស័ទ និងយុវជនជាច្រើននៅក្នុង ព្រះសហគមន៍ បាត់ដំបង ផងដែរ។



លោកគ្រូ ឆេល បានបង្កើតស៊ីឌីថ្មី

កាលយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ នៅព្រះសហគមន៍ កាតូលិក បាត់ដំបង បានធ្វើពិធីជប់លៀង ការចេញផ្សាយនូវ ស៊ីឌី ថ្មីមួយ សំរាប់ ការអធិដ្ឋាន។ ស៊ីឌីថ្មីនោះបានបង្កើតឡើងដោយ លោកគ្រូភ្លេងម្នាក់ ដែលបានមកពីប្រទេស ជប៉ុន ឈ្មោះ ឆេល។ លោកបានបង្កើតវាឡើង ក្នុងគោលបំណងចង់ឲ្យគ្រីស្ទបរិស័ទ រស់នៅក្នុងការអធិដ្ឋាន។

ថ្ងៃខួបកំណើតលោកឪពុក ម៉ានុច

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ ជាថ្ងៃខួបកំណើតរបស់ លោក បូជាចារ្យ ម៉ានុច បានធ្វើឡើងនៅក្នុងព្រះសហគមន៍ កាតូលិកបាត់ដំបង វេលាម៉ោង ៥រសៀល។ ដោយមានបុគ្គលិក របស់ព្រះសហគមន៍ ជាច្រើន បានចូលរួមក្នុងការច្រៀងចម្រៀង ជូនពរលោកបូជាចារ្យទៀតផង។



ស្ត្រីងាយប្រឈមមុខនឹងជំងឺ

ដោយ: អាន ឬទ្ធីរដ្ឋ



ទំពូង និតម ស្ត្រី ភូមិការ ឈើទាល តាហែន១ និង តាហែន២។ អង្គសិក្ខាសាលានេះបង្កើតឡើង ដើម្បីជួយណែនាំស្ត្រី អោយយល់ច្បាស់អំពីបញ្ហាសុខភាពបន្តពូជ និងអោយពួកគេចេះជួយណែនាំស្ត្រីផ្សេងៗទៀតដែលមិនបានយល់ដឹងពីបញ្ហាទាំងនេះ។

ស្របគ្នានោះដែរអ្នកស្រី រស់ គន្ធា(ធារី) ជាប្រធានគ្រប់គ្រងក្នុងក្រុមរួមដំណើរជាមួយស្ត្រី ដើម្បីសុខភាពបានមានប្រសាសន៍ថា “យើងផ្តោតសំខាន់ទៅលើសុខភាពបន្តពូជ ដែលទាក់ទងទៅនឹងឈាមរដូវ និងបញ្ហាសុខភាពផ្លូវភេទ”។ ក្នុងនោះដែរក្រុមរួមដំណើរជាមួយស្ត្រីដើម្បីសុខភាព បានទទួលការគាំទ្រពីបងប្អូនស្ត្រីជាច្រើន ហើយមានការចុះទៅបង្រៀនតាមភូមិ ឃុំ ស្រុកប្រមាណជា១៤កន្លែង ខ្លះជាភូមិ ហើយខ្លះជាមណ្ឌល។ អ្នកស្រីបានបន្តទៀតថា “ត្រូវយើងមានសេវាបញ្ជូនបងប្អូនស្ត្រី ដែលមានបញ្ហាសុខភាពទៅតាមពេទ្យផ្សេងៗ ដោយពួកគាត់នៅឆ្ងាយពីមន្ទីរពេទ្យ”។ ស្របគ្នានោះសិក្ខាកាម ដែលបានចូលរួមមានសេចក្តីរំពឹងទុកថា ពួកគាត់នឹងយកចំនេះដឹងនេះ ទៅផ្សព្វផ្សាយនិងជួយដោះស្រាយបញ្ហាសុខភាពដល់អ្នកដទៃ។

ស្ត្រីត្រូវយល់ដឹងពីបញ្ហាសុខភាពអោយបានច្រើន ដើម្បីជ្រៀមរៀងពីជំងឺផ្សេងៗដែលងាយប៉ះពាល់ដល់សុខភាព។ នៅព្រះសហគមន៍ កាតូលិកបាត់ដំបង កាលពីថ្ងៃទី១៩ ដល់២០ ខែមករា ឆ្នាំ២០១២ មានសិក្ខាសាលាមួយស្តីអំពីសុខភាពស្ត្រីផ្នែកបន្តពូជ។ សិក្ខាសាលានេះបានបង្កើតឡើងដោយក្រុមរួមដំណើរជាមួយស្ត្រីដើម្បីសុខភាព។ ដោយមានអ្នកចូលរួមប្រមាណ ១៤នាក់ ដែលមកពីបណ្តាលភូមិស្រុកផ្សេងៗគ្នាដូចជា ប៉ៃលិន និងជួយដោះស្រាយបញ្ហាសុខភាពដល់អ្នកដទៃ។

សំណាក់ធម៌ធ្វើឱ្យអារម្មណ៍..... ភពីម៉ែរី ១



ពេលកំពុងសំណាក់ធម៌ថា “យើងម្នាក់ៗមានរឿងដ៏អស្ចារ្យមួយក្នុងជីវិតរបស់យើង ហើយរឿងរបស់យើងម្នាក់ៗ គឺជាសន្ត ឬសន្តិ មួយរូបផងដែរ”។ កម្មវិធីសំណាក់ធម៌បានបញ្ចប់ទៅដោយ អំណរសប្បាយ និងជំនឿដ៏រឹងមាំដែលបានមកពីព្រះជាម្ចាស់។ ម្យ៉ាងវិញទៀតលោកគ្រូ អ្នកគ្រូ អប់រំទាំងអស់មានចិត្តសប្បាយរីករាយណាស់ ដែលបានជួបជុំគ្នាដើម្បីរួមគ្នាសំណាក់ធម៌នេះ ហើយនិងទទួលបាននូវ ការស្គាល់គ្នាទៅវិញទៅមកផងដែរ។ សូមបញ្ជាក់ថា សំណាក់ធម៌របស់គ្រូអប់រំជំនឿនេះ តែងតែធ្វើជារៀងរាល់ឆ្នាំ សម្រាប់ឱ្យគ្រូទាំងអស់ស្វែងយល់ពីការជួបជាមួយព្រះជាម្ចាស់ផ្ទាល់។

អ្នកណែនាំធ្វើឱ្យមើលឃើញគោលដៅ

ដោយ: មួយ សាម៉េត

ភាពជាអ្នកណែនាំ ធ្វើអោយមានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ។ ស្របនឹងការដឹកនាំ ក្នុងនោះអ្នកណែនាំក៏មានតួនាទីយ៉ាងសំខាន់ ដើម្បីវិនិច្ឆ័យវិធីសាស្ត្រសម្រាប់ក្នុងការណែនាំ អោយកាន់តែល្អប្រសើរ។ ប្រសិនបើការដឹកនាំនោះនឹងទទួលបាននូវភាពជោគជ័យ។

អ្នកគ្រប់គ្រងកម្មវិធីមួយ រឺកាន់តំណែងមួយ អ្នកទាំងនោះត្រូវមានភាពជាអ្នកណែនាំមនុស្សទាំងអស់។ ហេតុនេះបានជាព្រះសហគមន៍ កាតូលិកបាត់ដំបងបានរៀបចំការជួបប្រជុំ ជាមួយអ្នកដឹកនាំតាមមណ្ឌលផ្សេងៗ ដែលមានសកម្មភាពក្នុងភូមិភាគបាត់ដំបង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២។ កម្មវិធីនេះមានរយៈពេល ៥ម៉ោង ដោយចាប់ផ្តើមពីម៉ោង ២ថ្ងៃត្រង់ រហូតដល់ម៉ោង ៧ល្ងាច។ សម្រាប់ការរៀបចំកម្មវិធីនេះ គឺមានលោកឪពុកតូតេត បងប្រុស ប្រេន ស៊ីស ជាអ្នកណែនាំក្នុងការប្រជុំនោះ។ ការប្រជុំមានគោលបំណង ចង់ឲ្យអ្នកដឹកនាំទាំងអស់ស្គាល់ខ្លួនឯងថា ខ្លួនជាអ្នកដឹកនាំក្នុងក្រុមរបស់ខ្លួនយ៉ាងសំខាន់ សម្រាប់ពួកគេទាំងអស់។ ក្នុងអង្គប្រជុំនោះ មានការចែកបទពិសោធន៍អោយគ្នាទៅវិញទៅមកនិងលើកយកសកម្មភាពមណ្ឌលរបស់ខ្លួន ប្រាប់គ្នាទៅវិញទៅមកទៀតផង។ ក្នុងនោះលោក



បូជាចារ្យ និងបងប្រុស បានពន្យល់ពីភាពទទួលបានអាហារពេលល្ងាចរួមគ្នា ដោយជាអ្នកណែនាំថា “អ្នកណែនាំទាំងអស់ត្រូវភាពសប្បាយរីករាយ គួបផ្សំទទួលបាននូវបង្ហាញចិត្តស្រលាញ់ទៅ ដល់អ្នកដែលចំណេះដឹង ដែលទទួលបានពីការជួបជុំគ្នាយើងណែនាំពួកគេ ”។ កម្មវិធីនេះបាននិយាយពីបទពិសោធន៍ នៃភាពជាអ្នកណែទទួលជោគជ័យដោយមានការគាំទ្រពីអ្នកនាំនិង បុគ្គលិកលក្ខណៈភាពជាអ្នកដឹកនាំចូលរួមទាំងអស់។ នៅពេលបញ្ចប់កម្មវិធី ដើម្បីឆ្ពោះទៅមុខសម្រេចនូវគោលដៅ។



សន្តិ ថេរេសា នៅក្រុង លីស៊ីយ៉េ


ក្នុងរតនៈលេខមុន យើងបានស្គាល់ សន្តិ ថេរេសា នៅក្រុង លីស៊ីយ៉េ រីឯលេខនេះគឺ យើងបន្ត អាននូវប្រវត្តិ របស់សន្តិ ថេរេសា បន្តទៀត។ តើ អ្នកម្តាយ ដីហ្គុងសាក់ បានល្បួងចិត្ត ថេរេសា យ៉ាងដូចម្តេច? តើឪពុកថេរេសា មាន បញ្ហាអ្វី ហើយថេរេសា មានទៅមើលឪពុកដែរ រឺទេ? ដូចនេះ សូមអានក្នុងអត្ថបទខាងក្រោម នេះទាំងអស់គ្នា។



ម្យ៉ាងទៀតអ្នកម្តាយ ម៉ារី ដីហ្គុងសាក់ បានណែនាំនាងយ៉ាងតឹងរឹង ដើម្បីល្បួង មើលចិត្តនាង ក្រែងលោនាងចូលមកដើម្បី រស់នៅជាមួយបងស្រី បង្កើតទាំងពីរនាក់ ប៉ុណ្ណោះ។ ផ្ទុយទៅវិញបងស្រី អាញ្វើស ដីយេស៊ូ ចេះតែជួយណែនាំថែរក្សាប្អូន ថេរេសា យ៉ាងជិតស្និទ្ធ។ ក្នុងឆ្នាំ ១៨៨៩ មាន ឧបទ្រពមួយកើតឡើង គឺឪពុកនាងវង្វេង ស្មារតី។ លោកត្រូវចូលមន្ទីរពេទ្យអស់ រយៈពេល បីឆ្នាំ។ ក្រោយមកសេលីនយក គាត់មកផ្ទះ និងថែរក្សាគាត់អស់រយៈពេល ពីរឆ្នាំទៀត។ ដោយសារ ថេរេសា ចូល អាវាម នាងមិនអាចទៅសួរសុខទុក្ខឪពុក បានទេ។ នាងគ្រាន់តែទទួលដំណឹងឪពុក ពីបងស្រីប៉ុណ្ណោះ ព្រមទាំងយកចិត្តទុក ដាក់អង្វរព្រះជាម្ចាស់សម្រាប់ឪពុកជារៀង រាល់ថ្ងៃផង។ នាងបានស្រលាញ់ឪពុកនាង យ៉ាងខ្លាំងអស់មួយជីវិត។ ក្នុងរយៈពេល ប្រាំឆ្នាំ ដែលលោកឈឺ លោកបានមក លេងកូនបានតែមួយដងគត់។ ពេលនោះ

លោកជាគ្រាន់បន្តិច អាចជិះរទេះបាន ហើយសេលីន រុញគាត់ទៅលេងកូននៅ អាវាមគឺជាង ពីរឆ្នាំ មុនលោកចែកឋានទៅ (នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៨៩៤ ។ មួយ ខែកន្លះក្រោយមក សេលីន ចូលបួសនៅ អាវាមការមែលលីស៊ីយ៉េដែរ។ នៅពេល នោះអ្នកម្តាយអាញ្វើស នៃព្រះយេស៊ូ (ប្លូ លីន) ជាអ្នកគ្រប់គ្រងអាវាមការមែល និង ថេរេសា ជាអ្នកជួយណែនាំអ្នកចំណូលថ្មី។ ដោយហេតុនេះហើយ ថេរេសា បាន ណែនាំបងស្រីម៉ារី គេរ៉ាំង ចូលអាវាមការ មែល នៅថ្ងៃទី១៥ សីហា ១៨៩៥។

នាចុងខែធ្នូ ឆ្នាំ១៨៩៤ អ្នកម្តាយ អាញ្វើស នៃព្រះយេស៊ូសុំអោយ ថេរេសា សរសេរ ប្រវត្តិផ្ទាល់ខ្លួន ជាពិសេសសុំអោយប្អូន សរសេរ អំពីព្រះអំណោយទាន ដែលព្រះ ជាម្ចាស់បានប្រទាន អោយក្រុមគ្រូសារ គេ។ ថេរេសា បានសរសេរអស់រយៈពេល មួយឆ្នាំ នាងបានតែឯកសារ ពីរទៀត អំពីជីវប្រតិបត្តិរបស់នាងផ្ទាល់ (នៅឆ្នាំ១៨៩៦ -១៨៩៧) តាមសំណូមពរអ្នកម្តាយម៉ារីដី ហ្គុងសាក់។ ក្រោយពី ថេរេសា ស្លាប់អ្នក ម្តាយ អាញ្វើស នៃព្រះយេស៊ូបានចងក្រង ឯកសារទាំងបី.....(តទៅលេខក្រោយ)



អេម៉ាណូអែល

សំលេងពីព្រះសហគមន៍កាតូលិក

FM: 91 Mhz ខេត្តបាត់ដំបង


៧:៣០ នាទី រៀងរាល់ល្ងាចថ្ងៃសៅរ៍

FM: 88 Mhz ខេត្តកំពង់ធំ

១២:៣០- ១:៣០ នាទី រៀងរាល់ល្ងាចថ្ងៃសៅរ៍

FM: 102.5 Mhz ខេត្តសៀមរាប

១០:០០-១១:០០ នាទី រៀងរាល់ថ្ងៃសៅរ៍



ការិយាល័យផ្សព្វផ្សាយព័ត៌មាន ព្រះសហគមន៍ កាតូលិក រតនៈ

- បំបែកឯកសារពី VHSទៅ DVDទៅ VCD
 - បំបែកចំរៀងពី កាសែតចម្រៀង ទៅ CD
 - បង្កើតឯកសារវីឌីអូ សំរាប់ លោកឪពុក បងស្រី បងប្រុស។
- ទំនាក់ទំនង ០៩២ ៦០៩ ៨៤៨

ការងារប្រចាំខែ

- ថ្ងៃទី២៦ មករា: បង្រៀនសុខភាពស្ត្រីដោយក្រុមស្ត្រីបាត់ដំបង នៅព្រះសហគមន៍ តាអំ។
- ថ្ងៃទី២២-២៧ មករា: មានការប្រជុំក្រុម Magic ដែលមានព្រះសហគមន៍ចូលរួមដូចជា កំពង់រទេះ កំពង់គោ ព្រែកស្បូវ និងបាត់ដំបង នៅព្រះសហគមន៍ កំពង់ធំ។
- ថ្ងៃទី១៤-១៥ កុម្ភៈ: ក្រុមគ្រូពេទ្យ អេស្ប៉ាញ ព្យាបាលជំងឺទូទៅ នៅព្រះសហគមន៍ ស្វាយស៊ីសុផុន។
- ថ្ងៃទី១៤ កុម្ភៈ: បុណ្យរំលឹកសេចក្តីស្រឡាញ់របស់មាតាបិតា នៅព្រះសហគមន៍ ទំពូង ដើម្បីកុំអោយបងប្អូនយល់ច្រលំ និងថ្ងៃបុណ្យសង្សារ។
- ថ្ងៃទី១១ កុម្ភៈ: មានការសម្តោចផ្ទះបងស្រីនៅព្រះសហគមន៍ ប៉ោយប៉ែត។

ល្បែងកំសាន្ត

សូមសង្កេត មើលមាន ចំនុច ៤ ដែលខុសគ្នា

